

だい12か せいりせいとん

第12課 整理整頓

ការសម្រិតសម្រាំងរៀបចំសណ្តាប់ធ្នាប់

■ 目標 ■

道具の片づけ方を聞いて、適切に片づけることができる。

អាចស្តាប់របៀបរៀបចំទុកឧបករណ៍ហើយអាចរៀបចំទុកបានដោយត្រឹមត្រូវ។

不具合のある道具を見つけたとき、報告することができる。

អាចរាយការណ៍ពេលរកឃើញមានឧបករណ៍មានបញ្ហា។

整理整頓

ကံ့မုၢ်ကံ့မုၢ်ကံ့မုၢ်ကံ့မုၢ်ကံ့မုၢ်ကံ့မုၢ်

■^{かいわ}会話I■

リンさんは鶏舎の掃除をしています。

リン けいしゃの そうじは おわりました。
鶏舎の 掃除は 終わりました。

鈴木 おつかれさま。
お疲れ様。

じゃ、ほうきを かたづけよう。
じゃ、ほうきを 片づけよう。

リン はい。

鈴木 よごれを おとしてから、そうこの かべに かけて おいてね。
汚れを 落としてから、倉庫の 壁に 掛けて おいてね。

リン そうこに おきますか。
倉庫に 置きますか。

鈴木 ううん、かべに かける。
ううん、壁に 掛ける。

リン わかりました。

よごれを おとします。 それから、そうこの かべに かけます。
汚れを 落とします。 それから、倉庫の 壁に 掛けます。



整理整頓

ការសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់

■ 会話 I ■

អ្នកនាង លីន កំពុងសម្អាតរោងចិញ្ចឹមមាន់។

Lin ខ្ញុំសម្អាតរោងចិញ្ចឹមមាន់រួចហើយ។

Suzuki អរគុណ។

អ៊ីចឹង តោះរៀបចំអំបោសទុក។

Lin បាទ។

Suzuki ពេលសម្អាតប្រឡាក់រួច សូមព្យួរនៅជញ្ជាំងឃ្លាំង។

Lin ដាក់ផ្ទាល់ដីក្នុងឃ្លាំងមែនទេ?

Suzuki អត់ទេ ព្យួរជញ្ជាំង។

Lin ខ្ញុំយល់ហើយ។

ខ្ញុំនឹងសម្អាតប្រឡាក់។ រួចហើយ ព្យួរជញ្ជាំងឃ្លាំង។

整理整頓

ការសម្រួលសម្រាប់បំពាក់សណ្តាប់ធ្នាប់

■^{かいわ}会話2■

ワンさんはブドウの収穫を終えました。ブドウの入ったコンテナを運んでいます。

佐藤 これ、ワンさんの はさみだね。

ワン はい。

ここに おいて あると、あぶないし、せいけつじゃないよ。

佐藤 ここに 置いて あると、危ないし、清潔じゃないよ。

ワン すみません。

つかったら、すぐ かたづけます。

使ったら、すぐ 片づけます。

それから、つぎの さぎょうを します。

それから、次の 作業を します。

佐藤 うん、そう してね。



整理整頓

ការសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់

■ 会話2 ■

លោក វ៉ង បានបញ្ចប់ការប្រមូលទំពាំងបាយជូរ។ គាត់កំពុងជញ្ជូនកន្ត្រកដែលដាក់ទំពាំងបាយជូរ។

Sato មួយនេះគឺកន្ត្រកដាក់ទំពាំងបាយជូរមែនទេ?

Wang បាទ។

Sato ទុកនៅកន្លែងនេះគឺគ្រោះថ្នាក់ ហើយគ្មានអនាម័យទេ។

Wang ខ្ញុំសុំទោស។

ខ្ញុំនឹងរៀបចំទុកក្នុងក្រោយប្រើរួច។

រួចហើយខ្ញុំនឹងធ្វើការងារបន្ទាប់។

Sato ត្រូវហើយ។

整理整頓

ការសម្រួលសម្រាប់របៀបចំសណ្តាប់ធ្នាប់

■^{かいわ}会話3■

ワンさんは包丁を片づけています。

ワン この ほうちょうを みて ください。
この 包丁を 見て ください。

はが かけて います。
刃が 欠けて います。

佐藤 ほんとうだ。
本当だ。

ワン これは どう したら いいですか。

佐藤 それは かばーを つけて、といしの ちかくに おいといて。
それは カバーを つけて、砥石の 近くに 置いといて。

ワン といし？
砥石？

どこですか。

佐藤 あそこ。

ワン はい、わかりました。



整理整頓

ការសម្រួលសម្រាប់រៀបចំសណ្តាប់ធ្នាប់

■ 会話3 ■

លោក វ៉ាន កំពុងរៀបចំទុកកាំបិត។

Wang សូមមើលកាំបិតនេះ។

ផ្លែកាំបិតឆែប។

Sato មែនទេតើ។

Wang មួយនេះក្តៅធ្វើយ៉ាងម៉េចទៅ?

Sato មួយហ្នឹងដាក់ចូលស្រោមហើយទុកនៅក្បែរថ្នុងស្បែកធុរ។

Wang ថ្នុងស្បែក?

នៅកន្លែងណា?

Sato ក្រុងនោះ។

Wang បាទ ខ្ញុំយល់ហើយ។

整理整頓

ការសម្រួលសម្រាប់បំបាត់សណ្តាប់ធ្នាប់

■ ことば ■

	ことば	読み
1	鶏舎	けいしゃ
2	掃除 (する)	そうじ (する)
3	ほうき	ほうき
4	片づける	かたづける
5	汚れを落とす	よごれをおとす
6	倉庫	そうこ
7	壁	かべ
8	掛ける	かける
9	はさみ	はさみ
10	危ない	あぶない
11	清潔	せいけつ
12	包丁	ほうちょう
13	刃	は
14	欠ける	かける
15	カバー	かばー
16	砥石	といし
17	ブラシ	ぶらし
18	しまう	しまう
19	消毒 (する)	しょうどく (する)
20	電源を切る	でんげんをきる
21	点検 (する)	てんけん (する)
22	餌	えさ
23		
24		
25		
26		
27		
28		
29		
30		

整理整頓

ការសម្រួលសម្រាប់រៀបចំសណ្តាប់ធ្នាប់

	意味 <small>いみ</small>
1	រោងចិញ្ចឹមមាន់
2	ការសម្អាត(សម្អាត)
3	អំបោស
4	រៀបចំទុក
5	សម្អាតប្រឡាក់
6	ឃ្នាំង
7	ជញ្ជាំង
8	ញ្ជូរ
9	កន្ត្រៃ
10	ដែលគ្រោះថ្នាក់
11	អនាម័យ ស្អាត
12	កាំបិត
13	ផ្លែកាំបិត
14	ឆែប
15	ស្រោម
16	ថ្មសំលៀង
17	ប្រាស
18	រៀបចំទុក
19	ការសម្អាតមេរោគ(សម្អាតមេរោគ)
20	បិទភ្លើង(ផ្តាច់ចរន្ត)
21	ការត្រួតពិនិត្យ(ត្រួតពិនិត្យ)
22	ចំណី
23	
24	
25	
26	
27	
28	
29	
30	

整理整頓

ការសម្រួលសម្រាប់បំបាត់សណ្តាប់ធ្នាប់

■ 応用練習 ■

④⑤にあなたが使う文を書きましょう。
指導員にチェックしてもらいましょう。

★ ~てから、…

よごれを おとしてから、そうこの かべに かけて おいてね。

汚れを 落としてから、倉庫の 壁に 掛けて おいてね。

ぶらしを あらってから、そうこに しまします。

① ブラシを 洗ってから、倉庫に しまします。

しょうどくしてから、けいしゃに はいります。

② 消毒してから、鶏舎に 入ります。

でんげんを きってから、きかいを てんけんします。

③ 電源を 切ってから、機械を 点検します。

④

⑤

★ ぎもんし + ~たら いいですか

これは どう したら いいですか。

つぎに なにを したら いいですか。

① 次に 何を したら いいですか。

この どうぐは どこに かたづけたら いいですか。

② この 道具は どこに 片づけたら いいですか。

いつ えさを やったら いいですか。

③ いつ 餌を やったら いいですか。

④

⑤

整理整頓

ការសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់

■ 応用練習 ■

នៅ④⑤ សូមសរសេរល្បះដែលអ្នកប្រើ។
សូមសុំឲ្យគ្រូណែនាំពិនិត្យ។

★ ~てから、…

ពេលសម្អាតប្រឡាក់រួច សូមព្យួរនៅជញ្ជាំងឃ្លាំង។

- ① ខ្ញុំនឹងលាងប្រាស រួចហើយរៀបចំទុកក្នុងឃ្លាំង។
- ② ខ្ញុំនឹងសម្អាតមេរោគ រួចហើយចូលក្នុងរោងចិញ្ចឹមមាន់។
- ③ ខ្ញុំនឹងបិទភ្លើង រួចហើយត្រួតពិនិត្យម៉ាស៊ីន។
- ④
- ⑤

★ きもんし + ~たら いいですか

មួយនេះគួរធ្វើយ៉ាងម៉េចទៅ?

- ① បន្ទាប់មកតើគួរធ្វើអ្វី?
- ② ឧបករណ៍នេះតើគួររៀបចំទុកនៅកន្លែងណា?
- ③ តើគួរឲ្យចំណីនៅពេលណា?
- ④
- ⑤

わたしの かいわ

モデル^{かいわ}会話を^{さんこう}参考にして、^{かいわ}会話を^か書きましょう。

សូមសរសេរសន្ទនាដោយយោងតាមសន្ទនាក្បួរ។

^{しどういん}指導員にチェックしてもらいましょう。

សូមសុំឲ្យគ្រូណែនាំពិនិត្យ។